

ព័ត៌មានសំខាន់ៗអំពីការធានារ៉ាប់រង MEDICAID របស់អ្នក

សូមចាត់វិធានការភ្លាម

យើងកំពុងសរសេរព័ត៌មានសំខាន់ៗអំពីអត្ថប្រយោជន៍សុខភាព Medicaid របស់អ្នក។ ដូចដែលបានតម្រូវដោយច្បាប់សហព័ន្ធ រដ្ឋ Rhode Island កំពុងធ្វើការបន្តសិទ្ធិទទួលបាន Medicaid ដើម្បីបញ្ជាក់ថា អ្នកគ្រប់គ្នាដែលទទួលបាន Medicaid នៅតែមានសិទ្ធិទទួលបានដដែល។ កំណត់ត្រារបស់យើងបង្ហាញថា អ្នកមានកាលៈទេសៈពិសេសដែលប៉ះពាល់ដល់សិទ្ធិទទួលបានរបស់អ្នក។

ការធានារ៉ាប់រង Medicaid របស់អ្នកបានបញ្ចប់

ព័ត៌មានដែលយើងមាន ចង្អុលបង្ហាញថា ប្រាក់ចំណូលគ្រួសាររបស់អ្នកគឺលើសពីកម្រិតភាពក្រីក្ររបស់សហព័ន្ធ (Federal Poverty Level, FPL) សម្រាប់មនុស្សចាស់ ឬមនុស្សពេញវ័យដែលមានពិការភាព (Elders or Adults with Disabilities, EAD)។ យើងប្រើ FPL ដើម្បីកំណត់ថាតើអ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រង Medicaid ឬអត់។

អ្វីដែលអ្នកត្រូវធ្វើដើម្បីបន្តទទួលបាន Medicaid

ប្រសិនបើប្រាក់ចំណូលគ្រួសាររបស់អ្នកបានផ្លាស់ប្តូរ សូមប្រាប់យើងខ្ញុំឱ្យដឹង។ អ្នកអាចរាយការណ៍អំពីការផ្លាស់ប្តូរនៃប្រាក់ចំណូលដោយ៖

- ការទូរកិច្ចទៅកាន់គណនីរបស់អ្នកតាមរយៈ: www.healthyrhode.ri.gov។ ចូលទៅកាន់ "Report Change" (រាយការណ៍អំពីការផ្លាស់ប្តូរ) ដើម្បីប្រាប់យើងខ្ញុំអំពីការផ្លាស់ប្តូរចំពោះប្រាក់ចំណូលរបស់អ្នក។
- ទំនាក់ទំនងទៅក្រសួងសេវាមនុស្សជាតិ (Department of Human Services, DHS) នៃរដ្ឋ Rhode Island តាមរយៈលេខ 1-855-697-4347។

កុំបង្អង់យូរ។ សូមផ្តល់ព័ត៌មានដែលបានធ្វើបច្ចុប្បន្នភាពភ្លាមៗ ដើម្បីឱ្យយើងអាចកំណត់ថាតើអ្នកមានសិទ្ធិបន្តទទួលបានការធានារ៉ាប់រងដែរឬអត់។

អ្វីដែលអ្នកអាចធ្វើបានប្រសិនបើប្រាក់ចំណូលរបស់អ្នកមិនផ្លាស់ប្តូរ

ប្រសិនបើប្រាក់ចំណូលរបស់អ្នកមិនផ្លាស់ប្តូរ ប៉ុន្តែអ្នកមានការចំណាយលើការថែទាំសុខភាពប្រចាំខែខ្ពស់ អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់សិទ្ធិទទួលបាន “កម្មវិធីតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្ត្រ” (“spend down”) ។ យើងនឹងដកការចំណាយលើការថែទាំសុខភាពរបស់អ្នកពីប្រាក់ចំណូលរបស់អ្នកក្នុងរយៈពេលប្រាំមួយខែ។ នេះអាចកាត់បន្ថយប្រាក់ចំណូលរបស់អ្នកឱ្យបានគ្រប់គ្រាន់ដូច្នោះអ្នកនៅតែមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ Medicaid ។

សូមរក្សាទុករាល់វិក្កយបត្រវេជ្ជសាស្ត្ររបស់អ្នកទាំងអស់។ យើងនឹងពិនិត្យមើលអ្វីដែលអ្នកបានចំណាយរៀងរាល់ប្រាំមួយខែម្តង ដើម្បីកំណត់ថាតើអ្នកអាចបំពេញតាម “កម្មវិធីតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្ត្រ” របស់អ្នក និងក្លាយជាមានសិទ្ធិទទួលបាន Medicaid ដែរឬទេ។

ប្រសិនបើអ្នកមានសំណួរអំពីការបំពេញតម្រូវការ “កម្មវិធីតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្ត្រ” របស់ Medicaid សូមទាក់ទងទៅ DHS តាមរយៈលេខ 1-855-697-4347។

អ្វីដែលអ្នកអាចធ្វើបានប្រសិនបើអ្នកមិនបានបំពេញតាមលក្ខខណ្ឌតម្រូវរបស់ ‘កម្មវិធីតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្ត្រ’ នោះទេ

ប្រសិនបើអ្នកមិនបំពេញតាមលក្ខខណ្ឌតម្រូវរបស់ ‘កម្មវិធីតម្រូវការចាំបាច់ផ្នែកវេជ្ជសាស្ត្រ’ របស់អ្នកសម្រាប់សិទ្ធិទទួលបាន Medicaid នោះទេ អ្នកអាចមានជម្រើសផ្សេងទៀតសម្រាប់ការបន្តទទួលបានការធានារ៉ាប់រងតាមរយៈ HealthSource RI (HSRI)។ ទូរសព្ទទៅ HSRI ពីម៉ោង 8 ព្រឹក ដល់ម៉ោង 6 ល្ងាច នៅថ្ងៃធ្វើការតាមរយៈលេខ 1-855-840-4774 ដើម្បីជជែកជាមួយអ្នកណាម្នាក់ដែលអាចជួយអ្នកបាន។

ប្រសិនបើអ្នកមិនយល់ស្របនឹងសេចក្តីសម្រេចរបស់យើងអំពីអត្ថប្រយោជន៍របស់អ្នកទេ អ្នកអាចប្តឹងឧទ្ធរណ៍ដោយអនុវត្តតាមដំណើរការដែលបានពិពណ៌នានៅក្នុងសេចក្តីជូនដំណឹងអំពីសេចក្តីសម្រេចអំពីអត្ថប្រយោជន៍ (Benefits Decision Notice) របស់អ្នក។

ចូលមើល www.staycovered.ri.gov ដើម្បីស្វែងយល់បន្ថែមអំពីសិទ្ធិទទួលបាន Medicaid និងរបៀបស្វែងរកជំនួយ។